



គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

Committee for Free and Fair Elections in Cambodia

ខុមហ្វ្រែល COMFREL

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១១

សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតឃុំជំរំពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ដោយមានការគាំទ្រពី គណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនឹង សមាគមន៍អាដហុក អង្គការពន្លឺនៃក្តីសង្ឃឹម និងអង្គការ COFAP បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយ ស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ-សង្កាត់ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំជំរំពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៥៦ នាក់ (១០% ជាស្រ្តី) ពីគ្រប់ភូមិក្នុងឃុំ ដែលរួមមាន តំណាងសហគមន៍ តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំបានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្នយកចិត្តទុកដាក់ដោះស្រាយ និង/ឬ គណបក្សនយោបាយទទួលយកដើម្បីដាក់បញ្ចូលទៅក្នុង កម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

តម្រូវការអាទិភាពទាំង៥ ក្នុង ឃុំជំរំពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង	
១- ការសាងសង់ផ្លូវលំភូមិលេខ ០១, ០២, ០៣, ០៤, ០៥, ០៦ និងលេខ ០៧ មានប្រវែងសរុប៤៧១០ ម៉ែត្រ ក្រាលគ្រួសក្រហម ខ្នងលើ៤ម៉ែត្រ សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៥។	<ul style="list-style-type: none"> សុំសាងសង់ផ្លូវលំភូមិលេខ ០១, ០២, ០៣, ០៤, ០៥, ០៦ និងលេខ ០៧ មានប្រវែងសរុប៤៧១០ ម៉ែត្រ ក្រាលគ្រួសក្រហម ខ្នងលើ៤ម៉ែត្រ សូមចាប់ផ្តើមពីឆ្នាំ២០១២ បញ្ចប់ឆ្នាំ២០១៥។
២- ការស្តារប្រឡាយ និងធ្វើទ្វារទឹក	<ul style="list-style-type: none"> សុំស្តារប្រឡាយចំណុចអូរកណ្តាល ខាងជើងបឹងវែងប្រវែង២៥០០ម៉ែត្រ មាត់លើ៦ម៉ែត្រ ជម្រៅ២ម៉ែត្រ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ដល់ ឆ្នាំ២០១៣។ សុំស្តារប្រឡាយបឹងវែង ប្រវែង៣៧០០ម៉ែត្រ ជម្រៅ៤ម៉ែត្រ សូមចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០១២ ដល់ឆ្នាំ២០១៣។ ស្តារប្រឡាយអូរវត្តព្រះដី ប្រវែង៤៨០០ម៉ែត្រ ជម្រៅ៤ម៉ែត្រ ដែលអាចប្រើប្រាស់បាន៦ភូមិ រួមមានភូមិចំការគួយលិច និងចំការគួយកើត ភូមិត្បូងក្តី ភូមិបូស ភូមិព្រៃរូង និងភូមិបន្ទាយស្រែ។ សូមចាប់ផ្តើមអនុវត្តពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣។

ទស្សនៈវិស័យ ៖ ដើម្បីឱ្យការបោះឆ្នោតមានគុណភាព ដែលប្រកបដោយប្រសិទ្ធភាព ប្រជាធិបតេយ្យ។
Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

- សុំសាងសង់ទ្វារទឹកនៅចំណុច០១ តាមផ្លូវវត្តព្រះដី ក្នុងភូមិចំការគួយលិច មានទទឹង៨ម៉ែត្រ ជម្រៅ៤ម៉ែត្រ។ ទ្វារទឹកចំណុចទី០២ នៅម្ដុំអូរស្រម៉ ក្នុងភូមិចំការគួយកើត ទទឹង៨ម៉ែត្រ ជម្រៅ៤ ម៉ែត្រ។ ទ្វារទឹកចំណុចទី០៣ នៅម្ដុំព័ន្ធកាឡី ក្នុងភូមិក្តី និងភូមិចំការគួយលិច ដែលមានទទឹង៨ ម៉ែត្រ ជម្រៅ៤ម៉ែត្រ។ សូមចាប់ផ្ដើមអនុវត្តពីឆ្នាំ២០១២ និងបញ្ចប់នៅឆ្នាំ២០១៣។

៣- ការសាងសង់មណ្ឌលសុខភាព

- សុំសាងសង់មណ្ឌលសុខភាពក្នុងឃុំ ស្ថិតនៅក្នុងភូមិចំការគួយខាងលិច ឃុំជំរីពួន ដោយសង់ពីថ្ម តាមស្តង់ដារ សូមចាប់ផ្ដើមពីឆ្នាំ២០១២ និងបញ្ចប់នៅខែមេសា ឆ្នាំ២០១៣។

៤- ការផ្តល់វគ្គបណ្តុះបណ្តាលកសិកម្ម និងផ្តល់ស្រូវពូជ

- សុំផ្តល់វគ្គបណ្តុះបណ្តាលស្តីអំពី របៀបធ្វើដីកំប៉ុស និងបច្ចេកទេសកសិកម្ម ដូចជាដំណាំស្រូវ ឲ្យ បានចំនួន ៣វគ្គក្នុងមួយឆ្នាំ នៅទូទាំងឃុំ សូមចាប់ផ្ដើមអនុវត្តពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣។
- សុំផ្តល់ស្រូវពូជឲ្យបានគ្រប់ភូមិទាំង១៧ទូទាំងឃុំ មានចំនួនសរុប៦៧៦០គីឡូ និងធ្វើការបែងចែក ចំនួនទៅតាមទំហំគ្រួសារតិច ឬច្រើន បន្ទាប់ពីរដ្ឋទឹកស្រកនេះ សូមចាប់ផ្ដើមអនុវត្តពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣។

៥- ការធន់ស្តារក្នុងបណ្តាញនេសាទខុសច្បាប់

- សុំដកហូតឧបករណ៍នេសាទខុសច្បាប់ ដែលមានស្ទើរគ្រប់ភូមិទាំង១៧ ព្រមទាំងដាក់ពិន័យ និង ដាក់ទោសដល់អ្នកដែលប្រើប្រាស់ សូមចាប់ផ្ដើមអនុវត្តដើមឆ្នាំ២០១២នេះតទៅឲ្យបាន១០០%។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំ មូលដ្ឋានរបស់គណបក្សនយោបាយ និងក្រុមប្រឹក្សាឃុំ។

លោក ប៊ី ចន្ទា តំណាងគណបក្សប្រជាជនកម្ពុជា និងជាជំទប់ទី១ បានសំដែងនូវការអរគុណ ដល់គណៈកម្មាធិការខុមហ្វ្រែល ដែលបានរៀបចំឲ្យមានសិក្ខាសាលានេះឡើង «ខ្ញុំនឹងខិតខំ ស្នើសុំទៅអង្គការ នានា ឬធ្វើសមាហរណកម្មលុះត្រាតែបានជោគជ័យជាដំបូងៗ នៃកម្មវិធីវិនិយោគឃុំប្រចាំឆ្នាំនីមួយៗ ផងដែរ»។

អ្នកស្រី សូស យាប តំណាងគណបក្សសមរង្ស៊ី និងជាសមាជិកក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ថា « អាទិភាពទាំង៥ ដែលបានបោះឆ្នោតទទួលយកនេះនឹងជួយជម្រុញដល់រាជរដ្ឋាភិបាលដើម្បីជួយដោះស្រាយ ជាបន្តបន្ទាប់លុះត្រាបាន១០០%»។

សិក្ខាសាលានេះមានគោលបំណងឲ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖

១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។

២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់របស់ខ្លួន។

៣. តម្រូវការអាទិភាពក្នុងឃុំ-សង្កាត់ ជាចម្រើនយល់នឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក **ហួង មឿត** (មន្ត្រីផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១២ ៤៧១ ៣២៦

២-អ្នកស្រី **ហេង សុគន្ធា** (ជំនួយការផ្នែកបណ្តាញ និងវេទិកា)

ទូរស័ព្ទលេខ ៖ ០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការ បោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួកទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 056